



ពិនិត្យមើលថាតើ លោកអ្នកអាចទទួលបាន ជំនួយទាក់ទងនឹងការបង់ប្រាក់សម្រាប់ ការធានារ៉ាប់រងសុខភាពរបស់លោកអ្នក ឬ យ៉ាងណា។

Covered California គឺជាកន្លែងដែលលោកអ្នក អាចទទួលបានការធានារ៉ាប់រងសុខភាព ដែលមាន គុណភាព និងថោកថ្លៃ។ លោកអ្នកក៏អាចទទួល បានជំនួយទាក់ទងនឹងការបង់ប្រាក់ផងដែរ។

ជាផ្នែកនៃច្បាប់ស្តីពីការថែទាំសុខភាពថោកថ្លៃម (Affordable Care Act (ACA)) Covered California គឺជាកម្មវិធី ដែលអ្នករស់នៅកាលីហ្វ័រញ៉ាដែលមាន វត្តមានស្របច្បាប់ និងគ្រួសាររបស់គេ អាច ប្រៀបធៀបគម្រោងសុខភាពផ្សេងៗដែលមាន គុណភាព និងជ្រើសរើសគម្រោងដែលប្រសើរ បំផុតសម្រាប់តម្រូវការសុខភាព និងថវិការបស់ ពួកគេ។ Covered California គឺជាកន្លែង តែមួយគត់ដែលលោកអ្នកអាចទទួលបាន ជំនួយហិរញ្ញវត្ថុដើម្បីបង់លើ ការធានារ៉ាប់រងសុខភាពរបស់លោក អ្នក។



តើលោកអ្នកមានសិទ្ធិទទួលបានដែរឬទេ? ស្វែងរកនៅទីនេះ។



ប្រាក់ចំណូលគ្រួសារអតិបរមាប្រចាំឆ្នាំ ដើម្បីមានលក្ខណៈសម្បត្តិទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ

ទំហំគ្រួសារ	MEDI-CAL	COVERED CALIFORNIA
1	\$16,394	\$47,520
2	\$22,107	\$64,080
3	\$27,820	\$80,640
4	\$33,534	\$97,200
5	\$39,247	\$113,760
6	\$44,960	\$130,320

លោកអ្នកអាចមានសិទ្ធិទទួលបាន Medi-Cal ដែលថែទាំរាល់ប្រភេទ ឬ គិតត្រឹមត្រូវ។

លោកអ្នកអាចមានសិទ្ធិទទួល បានជំនួយផ្នែកហិរញ្ញវត្ថុ តាម រយៈ Covered California ។

តួលេខទាំងអស់ខាងលើ គឺជាតួលេខប្រមាណ។ សម្រាប់គ្រួសារកាន់តែធំ សូមមើល Shop and Compare tool នៅ CoveredCA.com ដើម្បីពិនិត្យមើលថាតើ គ្រួសាររបស់លោកអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬយ៉ាងណា។

កំណត់ចំណាំរបស់លោកអ្នក៖

កាលកំណត់សម្រាប់ការចុះឈ្មោះ

ដើម្បីឲ្យការធានារ៉ាប់រងចាប់មាន ប្រសិទ្ធភាពនៅ	បំពេញ ការចុះឈ្មោះឲ្យបានមុន	បង់ថ្លៃធានារ៉ាប់រងរបស់ លោកអ្នក
ថ្ងៃទី 1 ខែមករា ឆ្នាំ 2017	ថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2016	ត្រូវប្រាកដថា លោកអ្នកបង់ វិក័យប័ត្រនីមួយៗរបស់លោកអ្នក ទាន់ពេលវេលា និងបន្តបង់ប្រាក់ ប្រចាំខែ នៅថ្ងៃកំណត់លើ វិក័យប័ត្ររបស់លោកអ្នក។
ថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ 2017	ថ្ងៃទី 15 ខែមករា ឆ្នាំ 2017	
ថ្ងៃទី 1 ខែមីនា ឆ្នាំ 2017	ថ្ងៃទី 31 ខែមករា ឆ្នាំ 2017	

ជៀសវាងការពិន័យពន្ធ និងធានាទទួលបានការធានារ៉ាប់រងរបស់លោកអ្នកសម្រាប់ឆ្នាំ 2017 ដោយចុះឈ្មោះមុនថ្ងៃទី 31 ខែមករា ឆ្នាំ 2017។ ការចុះឈ្មោះ Medi-Cal គឺមានរយៈពេលពេញមួយឆ្នាំ។

តើលោកអ្នកមានសំណួរអ្វីទេ? យើងអាចជួយលោកអ្នកបាន។

CoveredCA.com | 800.906.8528





See if you can get help paying for your health insurance

Covered California is where you can get quality, affordable health coverage. You may even get help paying for it.

As part of the Affordable Care Act (ACA), Covered California is a program where lawfully present Californians and their families can compare quality health plans and choose the one that works best for their health needs and budget. Covered California is the only place where you can get financial help to pay for your health insurance.



Are you eligible? Find out here.



Maximum Annual Household Income to Qualify for Financial Help

FAMILY SIZE	MEDI-CAL	COVERED CALIFORNIA
1	\$16,394	\$47,520
2	\$22,107	\$64,080
3	\$27,820	\$80,640
4	\$33,534	\$97,200
5	\$39,247	\$113,760
6	\$44,960	\$130,320

You may be eligible for low or no-cost Medi-Cal.

You may be eligible for financial help through Covered California.

All numbers listed above are estimates. For larger households, please visit the Shop and Compare tool at CoveredCA.com to find out if your family qualifies.

Your notes:

Enrollment deadlines

FOR COVERAGE EFFECTIVE ON	COMPLETE ENROLLMENT BY	PAY YOUR PREMIUM
January 1, 2017	December 15, 2016	Make sure to pay your first bill on time, and continue to make monthly payments by the due date on your invoice.
February 1, 2017	January 15, 2017	
March 1, 2017	January 31, 2017	

Avoid a tax penalty and ensure your coverage for 2017 by enrolling prior to January 31, 2017. Medi-Cal enrollment is year-round.

Have questions? We can help.

CoveredCA.com | 800.300.1506

